

តើអ្នកត្រូវការជំនួយក្នុងការបង់ថ្លៃជួលដោយសារកូវីដ-19 ឬទេ?

កម្មវិធីជំនួយលំនៅដ្ឋានជួលបណ្តោះអាសន្ន (TRHAP) នៃរដ្ឋ Connecticut នឹងទទួលពាក្យសុំដែលចាប់ផ្តើមពីម៉ោង 8 ព្រឹកនៅថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2020។

- គ្រួសារដែលមានសិទ្ធិទទួលបានអាចទទួលបានជំនួយអតិបរិមា 4,000 ដុល្លារ សម្រាប់ការជួល ដែល ជំពាក់ក្នុងរយៈពេល 12 ខែដោយចាប់ផ្តើមពីថ្ងៃទី 1 ខែមីនា ឆ្នាំ 2020 ដោយមានកំណត់ចំនួន \$1,000 ដុល្លារក្នុងមួយខែ
- អ្នកជួលនឹងត្រូវឱ្យបង់ 30% នៃចំនួនប្រាក់ចំណូលសរុបរបស់ពួកគេ (ដែលបានទទួលនៅក្នុងខែមីនា មេសា ឬឧសភា) សម្រាប់ជួលឱ្យម្ចាស់ផ្ទះរបស់ពួកគេសម្រាប់ខែដែលពួកគេទទួលបានមូលនិធិ TRHAP។
- TRHAP នឹងផ្តល់អាទិភាពដល់គ្រួសារដែលមានប្រាក់ចំណូលមធ្យម និងទាប
- ចាប់ផ្តើមពីថ្ងៃទី 12 ខែសីហា ឆ្នាំ 2020 កម្មវិធីនឹងទទួលយកពាក្យសុំពីអ្នកមានទីលំនៅរដ្ឋ Connecticut ដែលមានសិទ្ធិទទួលបាន ដោយមិនគិតថា តើពួកគេបានទទួលអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើ និង/ឬជំនួយពីភាពអត់ការងារធ្វើដោយសារជំងឺរាតត្បាតសកលឡើយ
- ការទូទាត់នឹងត្រូវធ្វើឡើងដោយផ្ទាល់ទៅម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងផ្ទះក្នុងនាមអ្នកជួល

របៀបដាក់ពាក្យ:

- ទូរស័ព្ទមកលេខ 1-860-785-3111 ហើយនិយាយទៅកាន់អ្នកកំណត់មជ្ឈមណ្ឌលជំនួយតាមទូរស័ព្ទ ដើម្បីដឹងថាតើអ្នកមានសិទ្ធិទទួលបានជំនួយការជួល ឬដាក់ពាក្យតាមអនឡាញតាមគេហទំព័រ [អាជ្ញាធរហិរញ្ញវត្ថុលំនៅដ្ឋានរដ្ឋ Connecticut](#)។
- DOH នឹងត្រួតពិនិត្យព័ត៌មាន ហើយប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គេនឹងចាត់តាំងអ្នកទៅទីភ្នាក់ងារ ប្រឹក្សាយោបល់ផ្នែកលំនៅដ្ឋានសមរម្យ (HCA)
- HCA នឹងទាក់ទង និងធ្វើការជាមួយអ្នកដើម្បីបំពេញពាក្យសុំពេញលេញ
- TRHAP មានតម្រូវការសម្រាប់ភាពមានសិទ្ធិទទួលបានមួយចំនួន - ប្រសិនបើអ្នកមានសំណួរថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយ អ្នកគួរទូរស័ព្ទទៅលេខ 1-860-785-3111 ហើយនិយាយទៅកាន់អ្នកកំណត់មជ្ឈមណ្ឌលជំនួយតាមទូរស័ព្ទ
- កត់ចំណាំអំពីអ្នកដែលអ្នកនិយាយជាមួយ និងពេលវេលា និងរក្សាទុកកាលបរិច្ឆេទ ឬចម្លើយដែលអ្នកទទួលបានពី TRHAP

អ្វីដែលអ្នកត្រូវការដើម្បីដាក់ពាក្យ:

- សំណុំឯកសារបង្ហាញថា គ្រួសាររបស់អ្នកបានបង់ប្រាក់ចំណូលមួយចំនួន ឬទាំងអស់ដោយសារកូវីដ-19 ហើយមិនអាចបង់ថ្លៃជួលពេញលេញចាប់តាំងពីថ្ងៃទី 1 ខែមីនា ឆ្នាំ 2020។
 - ឧទាហរណ៍ អ្នកនឹងត្រូវការភស្តុតាងដែលបញ្ជាក់ថា ប្រាក់ចំណូលរបស់អ្នកត្រូវបានកាត់បន្ថយដោយសារតែការបាត់បង់ការងារ ច្បាប់ឈប់ពីការងារ ការបញ្ឈប់លែងឱ្យធ្វើការបណ្តោះអាសន្ន ការកាត់បន្ថយម៉ោង/ប្រាក់ឈ្នួល ការបិទកន្លែងធ្វើការ ឬឧកខានការងារដើម្បីមើលថែទាំក្មេងអាយុចូលរៀន ឬមនុស្សចាស់ជាដើម។
- ប្រាក់ចំណូលគ្រួសាររបស់អ្នកសម្រាប់ឆ្នាំ 2019
 - ប្រាក់ចំណូលពីអនីតិជន និងសិស្សពេញម៉ោងនឹងមិនត្រូវបានរាប់បញ្ចូលឡើយ
- យល់ព្រមបង់ថ្លៃឈ្នួលផ្ទះរបស់អ្នកពីមុនទាំងអស់ដែលមិនបានបង់ដោយ TRHAP ប្រសិនបើអ្នកនៅតែជំពាក់ ថ្លៃឈ្នួលណាមួយ
- កំណត់ខែ (ឬ 30 ថ្ងៃជាប់គ្នា) អំឡុងខែមីនា មេសា និងឧសភានៅពេលដែលអ្នករកបានកិច្ចបំផុត
- សំណុំឯកសារផ្សេងទៀតដែលស្នើសុំដោយអ្នកកំណត់មជ្ឈមណ្ឌលជំនួយតាមទូរស័ព្ទ TRHAP

តម្រូវការសិទ្ធិទទួលបាន TRHAP ផ្សេងៗទៀត:

- ជំនួយការជួលត្រូវតែជាទីលំនៅបឋមរបស់អ្នកជួលនៅរដ្ឋ Connecticut
- អ្នកជួលមិនត្រូវទទួលបានជំនួយការជួលពីកម្មវិធីសហព័ន្ធ ឬរដ្ឋផ្សេងទៀតទេ
- អ្នកជួលមិនត្រូវមានឱកាសរបស់គុណការដែលប្រាប់ពួកគេឱ្យរើចេញដោយសារការបណ្តេញចេញដែលត្រូវបានដាក់មុនថ្ងៃទី 11 ខែមីនា ឆ្នាំ 2020 ទេ

សូមចូលមើលផ្នែកលំនៅដ្ឋាននៃរដ្ឋ Connecticut ឬទូរស័ព្ទទៅលេខ 211 សម្រាប់ព័ត៌មានបន្ថែមអំពី TRHAP សូមទូរស័ព្ទទៅមជ្ឈមណ្ឌលលំនៅដ្ឋានរដ្ឋ Connecticut តាមលេខ (860) 247-4400 ប្រសិនបើអ្នកមានការពិបាកក្នុងការចូលប្រើកម្មវិធី ឬមានការព្រួយបារម្ភអំពីតម្រូវការកម្មវិធី។ កម្មវិធី TRHAP ត្រូវបានគ្រប់គ្រងដោយផ្នែកលំនៅដ្ឋានរដ្ឋ Connecticut មិនមែនមជ្ឈមណ្ឌលលំនៅដ្ឋានស្ថិតភាពរដ្ឋ Connecticut ទេ